

**របាយការណ៍សង្ខេប**

**ស្តីពី**

**ប្រតិបត្តិការថវិកាឆ្នាំ ខុសភា ឆ្នាំ ២០១៥**



**១. សេចក្តីផ្តើម**

នៅដើមឆ្នាំ ២០១៥ គិតត្រឹមខែឧសភា សកម្មភាពសេដ្ឋកិច្ចមានការរីកចម្រើននិងរួមបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង កាត់បន្ថយអតិផរណា ។ ចំណែកសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនីមួយៗនៅតែបន្តកើនឡើង ដូចជាការកើនឡើងផ្នែកនាំចេញផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មនានា និង កំណើនការនាំចូលសំភារៈសំណង់ ។ សកម្មភាពនេះបានជំរុញអោយមានកំណើន នៃ ការប្រមូលចំណូលពន្ធពាណិជ្ជកម្មនិងពន្ធដារ ។ ក្នុងសកម្មភាពកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានរួមចំណែកធ្វើអោយវិស័យសារពើពន្ធនៅបន្តកើនឡើង ដោយសារការខិតខំបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ និងការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងន័យបង្កើនប្រសិទ្ធភាព សន្សំសំចៃថវិកា និងការផ្តល់សេវាអោយកាន់តែប្រសើរឡើង។

**២. ការអនុវត្តចំណូល<sup>1</sup>**

នៅខែ ឧសភា ឆ្នាំ ២០១៥ នៅរដ្ឋបាលកណ្តាលចំណូលក្នុងស្រុកអនុវត្តបានចំនួន ១.០០៦,៥៧ ពាន់លានរៀល គឺខ្ពស់ជាង ២១,១៩% ធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤។ ការកើនឡើងនេះ គឺដោយសារការកើនឡើងនៃចំណូលរបស់ស្ថាប័នពីរធាតុគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមាណ ៤៦,៤៩% និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ប្រមាណ ១៨,៧៥% ។

នៅខែ ឧសភា ឆ្នាំ ២០១៥ ចំណូលចរន្តអនុវត្តបាន ៩៨៨,១៣ ពាន់លានរៀល គឺខ្ពស់ជាង ១៩,៥៨% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤ ក្នុងនោះ ចំណូលសារពើពន្ធបានកើនឡើង ១៨,៨០% និង ចំណូលមិនមែនសារពើពន្ធបានកើនឡើង ២៥,៣២% ។ ចំណូលពន្ធផ្ទាល់អនុវត្តបាន ១៤៣,២៦ ពាន់លានរៀល គឺបានថយចុះ ២៧,០៧% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤ ក្នុងនោះការប្រមូលចំណូលលើប្រាក់ចំណេញបានថយចុះ ៣៦,៤៧% និង ចំណូលពីពន្ធលើដីធ្លី និងអចលនទ្រព្យបានថយចុះ ១,០៧ % ។ ចំណូលពន្ធប្រយោលអនុវត្តបាន ៥៣៣,០២ ពាន់លានរៀល គឺបានកើន ៣៦,៣១ % ក្នុងនោះ ចំណូលពន្ធលើផលរបរបរបានកើនឡើង ៣៣,៦៦% ចំណូលពន្ធលើតម្លៃបន្ថែមបានកើនឡើង ៣០,១៧% និង ការប្រមូលអាករពិសេសបានកើនឡើងប្រមាណ ៤២,៨៧% ។ ចំណែកឯ ចំណូលពន្ធពិពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបាន ១៨៨,០៤ ពាន់លានរៀល គឺខ្ពស់ជាង ៣៤,២៤% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤ ក្នុងនោះចំណូលពីពន្ធលើការនាំចូលបានកើនឡើង ៤៦,៩២% និង ចំណូលពីពន្ធលើការនាំចេញបានកើនឡើង ១២,១៧% ។ ការកើនឡើងនេះគឺដោយសារការវិវត្តន៍ការប្រមូលចំណូល តាមរយៈបន្តពង្រឹងការប្រមូលចំណូល ដោយផ្ដោតពិសេសលើពន្ធលើប្រាក់ចំណេញ អាករតម្លៃបន្ថែម អាករពិសេសលើបារីនិងស្រាបៀរ ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យទាំងអស់ ដែលបានចុះបញ្ជីនៅរដ្ឋបាល

<sup>1</sup> ទិន្នន័យចំណូលថ្នាក់ជាតិ និង ចំណូលសាលាខេត្ត គិតត្រឹម ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥

សុរិយោដីដាក់ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងធ្វើការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ ការចាត់បញ្ចូលអាជីវកម្មជាប់ ពន្ធតាមរបបម៉ៅការទៅក្នុងរបបស្វ័យប្រកាស និងពង្រឹងការធ្វើសវនកម្មសហគ្រាស ។

ជាមួយ នៅរយៈពេល៥ខែដើមឆ្នាំ ២០១៥ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤.៩៧១,៨១ ពាន់លានរៀល គឺខ្ពស់ជាង ២,៩៣% នៃគោលដៅរយៈពេល៥ខែ<sup>២</sup> និងបានកើនឡើង ២៨,០៨% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០១៤ ក្នុងនោះចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារបានកើនឡើង ៥២,០៧% អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានកើនឡើង ១៤,៦១%, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធបាន កើនឡើង ៧,៣១% និងចំណូលពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុក៏បានកើនឡើង ៥,៥៧% ផងដែរ។ ចំណូល ចរន្តអនុវត្តបាន ៤.៩៣៩,៤២ ពាន់លានរៀល គឺខ្ពស់ជាង ៣,១៨% នៃគោលដៅរយៈពេល៥ខែ និងបានកើនឡើង ២៧,៥៧% គឺដោយសារការកើនឡើងនៃចំណូលសារពើពន្ធ ប្រមាណ ២៩,៥០% និងចំណូលមិនមែនសារពើពន្ធ ប្រមាណ ៩,៥២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤។ ទន្ទឹមនឹងនេះ ចំណូលមូលធនអនុវត្តបាន ១៨,៤៤ ពាន់លានរៀល គឺខ្ពស់ជាង ៣៣៥,៧៦% បើធៀបទៅនឹងឆ្នាំ ២០១៤។

**៣. ការអនុវត្តចំណាយ<sup>៣</sup>**

នៅខែ ឧសភា ឆ្នាំ ២០១៥ ចំណាយសរុបនៅរដ្ឋបាលកណ្តាលអនុវត្តបាន ៥៣៤,០៧ ពាន់លានរៀល គឺទាបជាង ៣៣,២២% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤ ដោយសារការថយចុះនៃចំណាយចរន្ត និងចំណាយ មូលធនប្រមាណ ០,៣៨% និង ៧០,២៨% រៀងគ្នា។

នៅខែ ឧសភា ឆ្នាំ ២០១៥ ចំណាយចរន្តអនុវត្តបាន ៤២២,៤៥ ពាន់លានរៀល គឺទាបជាង ០,៣៨% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៤ ក្នុងនោះ ចំណាយចរន្តសម្រាប់ក្រសួងអាទិភាពអនុវត្តទាបជាង ១៦,៨០% ។ ជាមួយ នៅរយៈពេល៥ខែដើមឆ្នាំ២០១៥ ចំណាយរបស់ក្រសួងអាទិភាពអនុវត្តបាន ៥១៦.៩២១ លានរៀល គឺ ទាបជាង ៧,៧៤% ធៀបនឹងគោលដៅរយៈពេល៥ ខែ ឬ អនុវត្តទាបជាង ២៣,៩៥% បើធៀបទៅនឹងឆ្នាំ២០១៤។ តាមការកត់សម្គាល់ការអនុវត្តយឺតនៅដើមឆ្នាំ ២០១៥ នេះ ដោយសារផលប៉ះពាល់ចំណាយលើផ្នែកចំណាយ មិនមែនបៀវត្សដែលមានភាពយឺតយ៉ាវនេះទាក់ទងនឹងការអនុវត្តកំណែទម្រង់ថវិកា តាមរយៈការធ្វើវិមជ្ឈការដែល ល្បឿននៃការស្រូបយកនៅមានកម្រិត ក្នុងចំណោមនោះ ក្រសួងមួយចំនួនបានថយល្បឿននៃការចំណាយដូចជា៖ ចំណាយក្រសួងអប់រំយុវជន និងកីឡាអនុវត្តទាបជាង ២៧,៤៦% ចំណាយក្រសួងអភិវឌ្ឍន៍ជនបទ ៥៣,៧៨% ចំណាយរបស់ក្រសួងកិច្ចការនារី ២៧,៩៤% ចំណាយក្រសួងសុខាភិបាល ១៤,៨៤% ចំណាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១៣,១១% និង ចំណាយក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៥,៧៦%។ ប៉ុន្តែ ចំណាយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានកើនឡើង ២៨,២១% និង ចំណាយក្រសួងយុត្តិធម៌ បានកើនឡើង ០,៨៩% ។

<sup>២</sup> គោលដៅប្រមូលរយៈពេល៥ខែ = (ច្បាប់ថវិកាប្រចាំឆ្នាំ/១២)\*៥ខែ

<sup>៣</sup> ទិន្នន័យចំណាយទទួលបានត្រឹម ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៥ និង ទិន្នន័យ តុល្យភាពថ្នាក់ជាតិ បានត្រឹម ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥ និងទិន្នន័យតុល្យភាព (មន្ត្រីតាមខេត្ត និង ក្រុង) បានត្រឹម ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥

ជាមួយនឹងដើមឆ្នាំ ២០១៥នេះ ចំណាយសរុបអនុវត្តបានចំនួន ៣.១៥៤,១៣ ពាន់លានរៀល គឺទាបជាង ២០,០៦% នៃគោលដៅរយៈពេល៥ខែ ថយចុះ ២៥,២៣% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤។ ការថយចុះនេះគឺដោយសារការយឺតយ៉ាវ នៃនីតិវិធីចំណាយអនុវត្តតាមថវិកាកម្មវិធី។

**៤. តុល្យភាពថវិកា**

នៅខែ ឧសភា ឆ្នាំ ២០១៥ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ៦៣៧,៦៦ ពាន់លានរៀល។ ជាមួយ នៅរយៈពេល៥ខែដើមឆ្នាំ ២០១៥ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ១.៨៥៨,៥២ ពាន់លាន រៀល។

**៥. សន្និដ្ឋាន**

នៅដើមឆ្នាំ ២០១៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តអនុវត្តយ៉ាងសកម្មនូវការងារកំណែទម្រង់ ឱ្យមានប្រសិទ្ធភាពទាំងផ្នែកចំណូលនិងចំណាយ ដោយបានឈានមួយជំហានធំលើការងារវិសហមជ្ឈការហិរញ្ញវត្ថុ។ លទ្ធផល ការប្រមូលចំណូល នៅដើមឆ្នាំ ២០១៥ នេះ ប្រព្រឹត្តទៅតាមការគ្រោងទុក ចំណែកភាពយឺតយ៉ាវខាង ផ្នែកចំណាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងបន្តជំរុញ តាមរយៈការលើកកម្ពស់សមត្ថភាពស្ថាប័នចំណាយ និង អង្គភាពថវិកា ការជំរុញល្បឿនកំណែទម្រង់លើផ្នែកនីតិវិធីនានា ដើម្បីគាំទ្រការអនុវត្តថវិកាតាមកម្មវិធី។



# **Brief Report**

## **On**

### **State Budget Implementation in May 2015**



#### **I. Introduction**

In early until May 2015, macroeconomic situation showed to remain a robust growth with manageable exchange rate and low inflation. The economic activities continued to propel growth, supported by an increase in export of agriculture and sewing industrial products, and the continued increase in imports of construction materials hinted at possibilities of near future growth for construction. However, tourism sector grew at a slower pace. Fiscal consolidation continues to improve with better tax collection and prudent spending to increase fiscal buffers and strengthen public service delivery.

#### **II. Revenue Performance<sup>1</sup>**

In May 2015, domestic revenue at central government was 1.006,57 billion riels, increased by 21.19% compared to May 2014. This growth has been mainly driven by the performance of key institutions such as the General Department of Customs and Excise and the General Department of Non-tax and Property, and General Department of Taxation.

In May 2015, current revenue accounted for 988.13 billion riels, increased by 19.58 % compared to May 2014 in which tax revenue and non-tax revenue increased by 18.80 % and 25.32%, respectively. Overall, in the period of 5 months of 2015, total domestic revenue at central level was 4.971,81 billion riels, higher than 2.93% of its target for 5 months (budget law), and increased by 28.08% compared to the same period in 2014, of which revenue collected by General Department of Taxation increased by 52.07% and General Department of Customs and Excise went up by 14.61% while General Department of Financial Industry and General Department of Non-tax and Property increased by 5.57% and 7.31%, respectively.

Total current revenue was 4.939,42 billion riels, increased by 3.18% of its target (budget law) for a period of 5 months and went up by 27.57%, supported by an increase in tax and non-tax revenue accounted for 49.50% and 9.52%, respectively. Meanwhile, capital revenue was 18.44 billion riels, increased by 335.76% compared to 2014. The improvement in fiscal performance is driven by tightening revenue collection through continued to strengthening of revenue collection on VAT and excise tax, particularly on the on cigarettes and beer, integrate

---

<sup>1</sup> Revenue data from central and provincial level was retrieved as of June 10 2015

registered real estate data from Cadastral Administration into a database management system of GDT, combat the tax avoidance and incorporate estimated regime into formal (nonestimated) regime and strengthen auditing for enterprises. In addition, non-tax revenue was 123.81 billion USD, increased by 25.32% compared to May 2014.

### **III. Expenditure Performance<sup>2</sup>**

In May 2015, total expenditures at central level was 489.32 billion, a 38.81% lower than that of May 2014, compared to May 2014 due to the decrease on current and capital expenditure by approximately 0.38% and 82.20%, respectively. Current expenditure accounted for 422.45 billion riels, decreased by 0.38% compared to May 2014, of which current expenditure by priority Ministries decreased by 16.80%.

Overall, in the past 5 months of 2015, expenditure performed by priority ministries stayed at around 516,921 million, went down by 7.74%, compared with its target for 5 months (budget law) or decreased by 23.95% compared to the same period in 2014. This slowdown of expenditure of early 2015 is particularly due to the limitation of absorption capacity to adapt and learn on expenditure procedure of public financial reform. As of 5 months of 2015, the total expenditure was 2.942,06 billion riels, fell by 21.51% of its target (budget law) for a period of 5 months, or decreased by 30.25% compared to the same period in 2014.

### **IV. Budget Balance**

In May 2015, the current surplus accounted for 637.66 billion USD, piled up to the total 5 months in 2015, the current surplus reached to 1.217,09 billion USD.

### **V. Conclusion**

In 2015, the Ministry of Economy and Finance continues to rebuild and safeguard the fiscal space with continued strengthening revenue collection and prudent spending. Public Financial Management Reforms Programme remains important to improve fiscal accountability and sustainability.









---

<sup>2</sup>Expenditure data was retrieved as of June 04 2015. Central balance and provincial balance (Ministry of Economy and Finance at provincial level) were retrieved as of 23 June 2015 and 22 June 2015, respectively.

# ការប្រៀបធៀបចំណូល និង ចំណាយ ឆ្នាំ ២០១៤-២០១៥

គិតជា ពាន់លានរៀល



**តារាងប្រតិបត្តិការប្រព្រឹត្តិការណ៍ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015**

Billions of Riels	2015 C.B.L.	Implementation 5months =41.7%	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
<b>I. DOMESTIC REVENUE</b>	<b>11,148.23</b>	<b>44.6%</b>	<b>4,971.81</b>	<b>737.85</b>	<b>716.00</b>	<b>1,179.68</b>	<b>1,331.71</b>	<b>1,006.57</b>						
<b>I.CURRENT REVENUE</b>	<b>11,014.64</b>	<b>44.8%</b>	<b>4,939.42</b>	<b>737.85</b>	<b>715.35</b>	<b>1,170.54</b>	<b>1,327.55</b>	<b>988.13</b>						
<b>a. TAX REVENUE</b>	<b>9,548.39</b>	<b>47.4%</b>	<b>4,529.68</b>	<b>696.88</b>	<b>687.11</b>	<b>1,032.83</b>	<b>1,248.54</b>	<b>864.32</b>						
<b>Domestic tax revenue</b>	<b>7,587.69</b>	<b>49.7%</b>	<b>3,769.75</b>	<b>569.84</b>	<b>554.30</b>	<b>878.67</b>	<b>1,090.66</b>	<b>676.28</b>						
Direct Tax (income tax, profits tax)	2,069.00	65.1%	1,347.75	165.09	117.76	315.49	606.14	143.26						
Indirect Tax	3,420.00	40.6%	1,388.37	228.33	254.08	346.58	263.73	295.67						
Excise Tax	1,953.40	49.6%	968.50	162.75	171.48	202.29	208.62	223.35						
o.w/ - Excise Tax on specific goods	517.00	47.3%	244.76	37.56	49.06	49.76	56.16	52.22						
o.w/ -Special Excise Tax(petroleum,other	1,363.40	51.6%	703.19	119.56	119.71	146.79	149.24	167.89						
o.w/ - Excise Tax on specific services	73.00	28.2%	20.56	5.62	2.72	5.75	3.22	3.24						
Taxes on specific services	95.31	40.2%	38.32	6.85	6.52	7.94	9.98	7.03						
Taxes on goods & services or activities	26.38	25.6%	6.75	0.03	0.32	0.76	0.06	5.57						
Other tax revenues	23.60	85.0%	20.05	6.80	4.13	5.60	2.13	1.40						
<b>Taxes on international trade</b>	<b>1,960.70</b>	<b>38.8%</b>	<b>759.93</b>	<b>127.03</b>	<b>132.81</b>	<b>154.16</b>	<b>157.88</b>	<b>188.04</b>						
Taxes and duties on imports	1,671.40	42.3%	707.34	121.64	124.07	140.12	144.68	176.83						
o.w/ -Customs duties and taxes	1,102.00	44.5%	489.99	94.61	85.48	104.63	99.07	106.19						
-Customs fees	51.00	47.3%	24.13	5.18	4.58	4.45	4.43	5.49						
-Oil product duties	260.00	38.6%	100.32	10.72	17.51	14.69	23.25	34.16						
-Additional tax on oil product - Road r	230.00	36.9%	84.93	9.58	15.04	14.40	16.45	29.46						
-fines	26.00	30.7%	7.97	1.55	1.47	1.95	1.48	1.53						
Taxes and duties on exports	289.30	18.2%	52.59	5.39	8.75	14.04	13.20	11.21						
o.w/ -Customs duties on rubber exports	30.00	25.6%	7.67	2.62	1.28	0.02	1.84	1.92						
-Duties on export quotas	2.80	22.1%	0.62	0.09	0.09	0.19	0.10	0.14						
<b>b. NON TAX REVENUE</b>	<b>1,466.25</b>	<b>27.9%</b>	<b>409.73</b>	<b>40.97</b>	<b>28.24</b>	<b>137.71</b>	<b>79.00</b>	<b>123.81</b>						
<b>State Property Revenue</b>	<b>124.34</b>	<b>13.6%</b>	<b>16.90</b>	<b>0.78</b>	<b>0.59</b>	<b>1.64</b>	<b>4.01</b>	<b>9.88</b>						
Concession and rental land	113.61	4.6%	5.27	0.78	0.54	1.64	0.91	1.41						
o.w/ revenue from Extractive Industry			-											
Public Enterprises Income	10.73	108.3%	11.62	-	0.05	-	3.09	8.48						
<b>Income from Sales, Rental of Properties and Services</b>	<b>1,255.03</b>	<b>28.2%</b>	<b>353.86</b>	<b>37.88</b>	<b>26.74</b>	<b>124.58</b>	<b>62.87</b>	<b>101.79</b>						
Market establishments	474.38	25.0%	118.60	2.22	16.53	36.71	11.36	51.77						
Nonmarket establishments	32.32	46.5%	15.05	2.25	2.63	3.81	2.76	3.60						
Administrative fees	670.15	29.1%	195.03	31.43	5.64	78.32	39.75	39.89						
Rental income from invested assets	16.29	26.3%	4.28	0.95	0.90	0.39	1.27	0.77						
Sales of Services	61.88	33.8%	20.91	1.04	1.04	5.35	7.74	5.75						
<b>Other non tax</b>	<b>86.88</b>	<b>44.9%</b>	<b>38.97</b>	<b>2.31</b>	<b>0.91</b>	<b>11.50</b>	<b>12.12</b>	<b>12.14</b>						
o.w/ Other exceptional revenues	-		0.53	0.02	-	0.07	0.42	0.02						
<b>2. CAPITAL REVENUE</b>	<b>133.59</b>	<b>24.3%</b>	<b>32.40</b>	<b>-</b>	<b>0.66</b>	<b>9.14</b>	<b>4.17</b>	<b>18.44</b>						
Other financial investments	133.59	24.3%	32.40	-	0.66	9.14	4.17	18.44						
<b>II. BUDGET EXPENDITURE</b>	<b>14,598.66</b>	<b>21.6%</b>	<b>3,154.11</b>	<b>555.40</b>	<b>670.35</b>	<b>854.88</b>	<b>539.41</b>	<b>534.07</b>						
<b>I. CURRENT EXPENDITURE</b>	<b>9,275.16</b>	<b>24.5%</b>	<b>2,268.23</b>	<b>375.81</b>	<b>492.38</b>	<b>560.46</b>	<b>417.13</b>	<b>422.45</b>						
<b>a. Wages</b>	<b>4,566.41</b>	<b>32.4%</b>	<b>1,481.70</b>	<b>265.94</b>	<b>258.17</b>	<b>410.97</b>	<b>229.54</b>	<b>317.07</b>						
Personnel charges-civil administrative	2,945.35	28.8%	846.79	150.69	143.31	203.97	171.11	177.72						
o.w/ Diplomatic salary	3.43	44.0%	1.51	-	-	0.92	-	0.59						
Personnel charges-national defence and securit	1,621.06	39.2%	634.91	115.25	114.86	207.01	58.43	139.36						
<b>b. Non wage</b>	<b>4,708.75</b>	<b>16.7%</b>	<b>786.53</b>	<b>109.87</b>	<b>234.21</b>	<b>149.48</b>	<b>187.59</b>	<b>105.37</b>						
<b>Purchases</b>	<b>1,184.96</b>	<b>12.2%</b>	<b>144.08</b>	<b>68.86</b>	<b>19.23</b>	<b>12.19</b>	<b>25.61</b>	<b>18.19</b>						
Maintenance supplies	274.07	2.8%	7.73	-	1.76	1.58	3.13	1.26						
Office supplies	170.62	3.5%	6.02	-	1.01	1.51	1.17	2.33						
Food and agricultural products	128.56	30.7%	39.50	11.00	13.08	1.33	12.48	1.60						
Clothing and distinctions	122.58	2.0%	2.43	-	0.81	0.88	0.59	0.15						
Small tools, material, furniture and equip.	234.57	30.7%	72.10	57.86	2.45	2.47	1.98	7.34						
Water and energy	128.34	12.1%	15.52	-	0.11	4.42	5.81	5.18						
<b>Services</b>	<b>1,214.05</b>	<b>16.6%</b>	<b>201.99</b>	<b>17.95</b>	<b>55.02</b>	<b>47.62</b>	<b>37.71</b>	<b>43.69</b>						
o.w/ - Building rentals of expenses	13.25	60.1%	7.97	-	0.89	5.83	0.33	0.92						
-Maintenance and repairs	637.28	12.1%	77.28	14.78	27.02	14.69	7.12	13.67						
<b>Financial charges</b>	<b>276.38</b>	<b>32.3%</b>	<b>89.31</b>	<b>1.92</b>	<b>33.42</b>	<b>41.35</b>	<b>1.46</b>	<b>11.16</b>						
-Interests on external debt	276.38	31.8%	87.90	1.57	33.16	41.35	0.85	10.97						
<b>Social Benefit</b>	<b>730.63</b>	<b>11.1%</b>	<b>81.41</b>	<b>4.46</b>	<b>13.55</b>	<b>21.55</b>	<b>24.49</b>	<b>17.36</b>						

**តារាងប្រតិបត្តិការហិរញ្ញវត្ថុ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015**

Billions of Riels	2015 C.B.L.	Implementation 5months =41.7%	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
-Social Assistance to citizens	641.16	8.7%	55.97	2.71	6.06	16.00	18.54	12.65						
-Social Assistance to social and cultura	89.16	28.5%	25.44	1.75	7.49	5.55	5.94	4.71						
<b>Grants</b>	<b>843.41</b>	<b>31.1%</b>	<b>262.43</b>	<b>16.67</b>	<b>112.99</b>	<b>25.06</b>	<b>94.30</b>	<b>13.40</b>						
<b>Other non wage</b>	<b>459.33</b>	<b>1.6%</b>	<b>7.30</b>	<b>-</b>	<b>-</b>	<b>1.72</b>	<b>4.02</b>	<b>1.56</b>						
<b>2. CAPITAL</b>	<b>5,323.50</b>	<b>16.6%</b>	<b>885.88</b>	<b>179.59</b>	<b>177.97</b>	<b>294.42</b>	<b>122.27</b>	<b>111.63</b>						
<b>Domestic Financing</b>	<b>1,636.50</b>	<b>18.6%</b>	<b>303.99</b>	<b>63.50</b>	<b>99.73</b>	<b>43.81</b>	<b>45.60</b>	<b>51.34</b>						
Tangible fixed assets and land	1,604.10	19.0%	303.99	63.50	99.73	43.81	45.60	51.34						
<b>External assistance (Project)</b>	<b>3,687.00</b>	<b>15.8%</b>	<b>581.89</b>	<b>116.08</b>	<b>78.24</b>	<b>250.62</b>	<b>76.67</b>	<b>60.28</b>						
CURRENT DEF/SURPL.comt (I.1-II.1)	1,739.48	153.6%	2,671.19	362.04	222.97	610.09	910.41	565.68						
OVERALL DEF/SURPL.comt (I-II)	(3,450.43)	-52.7%	1,817.70	182.45	45.66	324.80	792.31	472.49						
<b>3. Expenditure adjustments</b>	<b>-</b>		<b>(812.67)</b>	<b>(98.19)</b>	<b>(276.40)</b>	<b>73.54</b>	<b>(583.60)</b>	<b>71.98</b>						
Civil administration			(812.67)	(98.19)	(276.40)	73.54	(583.60)	71.98						
CURRENT DEF/SURPL.cash(comt.+3)	1,739.48	106.8%	1,858.52	263.85	(53.43)	683.63	326.81	637.66						
OVERALL DEF/SURPL.cash (com.+3)	(3,450.43)	-29.1%	1,005.03	84.26	(230.75)	398.35	208.70	544.47						
<b>III. FINANCING</b>	<b>3,450.43</b>	<b>-29.1%</b>	<b>(1,005.03)</b>	<b>(84.26)</b>	<b>230.75</b>	<b>(398.35)</b>	<b>(208.70)</b>	<b>(544.47)</b>						
<b>I. FOREIGN FINANCING</b>	<b>3,550.43</b>	<b>13.5%</b>	<b>478.54</b>	<b>110.96</b>	<b>51.49</b>	<b>204.02</b>	<b>94.29</b>	<b>17.77</b>						
<b>a. Budget support</b>	<b>300.00</b>	<b>0.0%</b>	<b>0.02</b>	<b>-</b>	<b>-</b>	<b>-</b>	<b>0.02</b>	<b>-</b>						
-Grants-budget support	90.00		0.02	-	-	-	0.02	-						
Capital Support	90.00		0.02	-	-	-	0.02	-						
Bilat.grant for invest. expense	49.50		0.02	-	-	-	0.02	-						
Multil. grant for invest.expense	40.50		-	-	-	-	-	-						
Other grants for invest. expense	-		-	-	-	-	-	-						
-Debt and related liabilities-budget support	210.00	0.0%	-	-	-	-	-	-						
Domestic Borrowing	-		-	-	-	-	-	-						
National Bank of Cambodia	-		-	-	-	-	-	-						
Commercial bank	-		-	-	-	-	-	-						
Other banks - Cambodia	-		-	-	-	-	-	-						
Foreign borrowing	210.00	0.0%	-	-	-	-	-	-						
Foreign borrow. from multil. agencies	210.00	0.0%	-	-	-	-	-	-						
<b>b. Project aid</b>	<b>3,687.00</b>	<b>15.9%</b>	<b>587.33</b>	<b>116.70</b>	<b>62.19</b>	<b>248.53</b>	<b>102.54</b>	<b>57.37</b>						
Spent	3,687.00	15.8%	581.89	116.08	78.24	250.62	76.67	60.28						
-Grants	537.00	41.7%	223.75	44.75	44.75	44.75	44.75	44.75						
Bilateral grant for invest. expense	537.00	41.7%	223.75	44.75	44.75	44.75	44.75	44.75						
-Debt and related liabilities	3,150.00	11.4%	358.14	71.33	33.49	205.87	31.92	15.53						
Foreign borrowing	3,150.00	11.4%	358.14	71.33	33.49	205.87	31.92	15.53						
Foreign borrowings from multilateral ag	3,150.00	11.4%	358.14	71.33	33.49	205.87	31.92	15.53						
Pending			5.44	0.61	(16.05)	(2.09)	25.87	(2.91)						
c. Amortization on external debts	(436.57)	24.9%	(108.81)	(5.74)	(10.70)	(44.51)	(8.27)	(39.60)						
<b>2. DOMESTIC FINANCING</b>	<b>100.00</b>	<b>-1844.4%</b>	<b>(1,844.42)</b>	<b>(215.36)</b>	<b>(163.18)</b>	<b>(883.65)</b>	<b>(542.93)</b>	<b>(39.30)</b>						
a. Net bank financing (monetary suvey)	100.00	-1437.1%	(1,437.10)	10.84	(63.70)	(764.72)	(577.25)	(42.27)						
- Government's deposits	100.00	-1437.1%	(1,437.10)	10.84	(63.70)	(764.72)	(577.25)	(42.27)						
b. Other MEF's account	-		-	-	-	-	-	-						
Cash Riels in provincial Trea.	-		-	-	-	-	-	-						
- NEC special account	-		-	-	-	-	-	-						
c. Treasury Bill (From bidding)	-		-	-	-	-	-	-						
Formular	-		-	-	-	-	-	-						
Current account	-		-	-	-	-	-	-						
<b>d. Private sectors</b>	<b>-</b>		<b>(395.41)</b>	<b>(222.69)</b>	<b>(87.67)</b>	<b>(100.18)</b>	<b>(36.24)</b>	<b>51.37</b>						
- Individual acct. & security deposits			(395.41)	(222.69)	(87.67)	(100.18)	(36.24)	51.37						
e. \$Acc.-gap between NBC &MEF			(11.91)	(3.51)	(11.81)	(18.75)	70.55	(48.40)						
<b>3. OUTSTANDING OPERATIONS</b>	<b>-</b>		<b>360.85</b>	<b>20.14</b>	<b>342.43</b>	<b>281.28</b>	<b>239.94</b>	<b>(522.95)</b>						
Error			0.00	0.00	0.00	(0.00)	(0.00)	0.00						
<b>Memorandum Item :</b>			-											
Exchange rate (R/\$)				4.060	4.027	4.010	4.050	4.068						
Provincial revenue			314.87	36.04	58.41	107.44	46.18	66.79						
o.w. provincial tax revenue			238.26	32.45	22.60	102.70	33.52	46.99						
o.w. prov. non-tax revenue			76.61	3.59	35.82	4.74	12.66	19.80						



**តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥ TOFE: BUDGET IMPLEMENTATION FOR 2015**

Billions of Riels	2015 C.B.L.	Implementation 5months =41.7%	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
Provincial expenditure	-	121.94	0.02	7.02	45.47	22.79	46.64							
o.w. wage and salary	-	27.97	-	1.67	7.34	10.14	8.82							
o.w. non-wage	-	93.97	0.02	5.34	38.13	12.65	37.82							
Provincial Balance	-	192.92	36.02	51.40	61.97	23.39	20.15							
Contribution from casino and Lottery	-	6.75	0.03	0.32	0.76	0.06	5.57							
8 Priority sectors	3,207.52	16.1%	516.92	77.28	78.39	110.03	132.36	118.86						

ភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ ២០១៥

**អគ្គនាយកនៃអគ្គនាយកដ្ឋាន**

**ប្រធាននាយកដ្ឋានស្ថិតិ**

**ប្រធានការិយាល័យ**

**គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ**

**ស្ថិតិហិរញ្ញវត្ថុសាធារណៈ**

**ហង់ វិសុទ្ធ**

**ចំណាយបច្ចុប្បន្នក្រសួង ឆ្នាំ ២០១៥/ CURRENT BUDGET EXPENDITURE BY MINISTRY 2015**

Million Riels	B.L 2015	Implementation 5Months= 41.7 %	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
<b>Total Current Expenditures</b>	<b>9,275,161</b>	<b>24.5%</b>	<b>2,275,642</b>	<b>383,225</b>	<b>492,379</b>	<b>560,457</b>	<b>417,132</b>	<b>422,449</b>						
<b>I. General Administration</b>	<b>1,425,769</b>	<b>45.4%</b>	<b>647,580</b>	<b>61,557</b>	<b>197,932</b>	<b>160,666</b>	<b>150,636</b>	<b>76,789</b>						
01. Royal Palace	75,613.00	36.2%	27,373	3,450	2,945	9,073	4,890	7,015						
02. National Assembly	124,474.70	50.2%	62,446	15,472	15,783	14,489	16,702							
03. Senate	56,171.00	50.1%	28,161	5,776	9,027	13,317	41							
04. Counstitutional Council	7,692.30	56.4%	4,340	1,436		769	1,442	692						
05.1 Council of Minister	281,084.00	28.2%	79,159	6,718	5,082	33,123	20,173	14,063						
05.4 CDC	12,352.00	2.7%	336				91	245						
07.2 Interior-Administration	105,756.90	23.1%	24,465	2,339	4,147	8,055	2,758	7,164						
08. Relations Assembly and Inspections	23,360.40	25.0%	5,842	432	1,072	1,169	1,981	1,189						
09. Foreign Affairs and Int'l Cooperation	83,719.30	40.9%	34,248	376	1,443	19,088	561	12,780						
10. Economy and Finance	412,637.60	82.7%	341,141	21,434	150,589	52,426	95,372	21,320						
14. Planning	47,180.00	16.3%	7,709	1,011	1,231	1,730	1,805	1,933						
28. Urbanization and Construction	112,205.40	12.8%	14,367	1,384	1,847	3,140	2,827	5,169						
30. National Election Committee	13,299.00	64.0%	8,511		631	316	341	356						
31. National Audit Authority	9,671.30	21.3%	2,064	356	368	754	121	466						
33.1 Anti-corruption Authority	27,561.40	35.1%	9,678	924	3,160	2,430	371	2,793						
34. Public Function	32,990.50	14.0%	4,608	450	605	788	1,160	1,605						
<b>II. Defense and Security</b>	<b>2,210,426.00</b>	<b>33.8%</b>	<b>746,355</b>	<b>185,527</b>	<b>129,591</b>	<b>211,829</b>	<b>76,177</b>	<b>143,231</b>						
06. National Defense	1,322,800.00	33.2%	438,561	85,019	85,743	161,209	17,572	89,018						
07.1 Interior - Public Security	820,995.00	36.1%	296,518	99,094	42,153	48,534	55,832	50,905						
26. Justice	66,631.00	28.8%	19,166	1,414	1,695	2,087	2,773	3,307						
<b>III. Social Administrative</b>	<b>3,584,504.80</b>	<b>19.4%</b>	<b>697,152</b>	<b>109,307</b>	<b>118,939</b>	<b>151,428</b>	<b>163,839</b>	<b>153,639</b>						
11. Information	52,854.00	39.0%	20,636	1,073	1,195	7,033	5,158	6,178						
12. Public Health	1,023,141.00	9.3%	95,071	11,855	12,134	20,720	27,723	22,639						
16. Education, Youth and Sport	1,583,308.40	21.6%	341,349	55,788	54,607	66,083	90,895	73,976						
18. Culture and Fine-Arts	55,406.80	18.9%	10,456	1,386	1,493	2,359	2,141	3,076						
19. Environment	37,389.80	22.1%	8,263	881	886	2,630	2,228	1,639						
21. Social Affair & Veteran	645,058.90	30.4%	196,082	35,178	44,561	46,674	30,267	39,401						
23. Public Worship and Religion	34,585.10	15.6%	5,388	607	887	839	1,580	1,474						
24. Woman Affairs	35,289.50	14.4%	5,084	528	620	1,121	1,371	1,444						
32. Labour and Vocational Training	117,471.30	12.6%	14,823	2,011	2,555	3,970	2,474	3,814						
<b>IV. Economy Administrative</b>	<b>994,232.40</b>	<b>18.0%</b>	<b>178,900</b>	<b>26,834</b>	<b>45,918</b>	<b>36,534</b>	<b>25,444</b>	<b>44,170</b>						
05.3 Civil Aviation Secretariate	47,878.90	5.6%	2,673	450	459	1,076	127	561						
13. Industr. Mines and Energy	25,657.80	12.4%	3,182	428	476	604	1,050	625						
15. Commerce	114,155.80	19.1%	21,830	1,041	8,503	2,861	3,322	6,103						
17. Agriculture, Forestry and Fishery	150,296.50	16.6%	24,908	3,615	3,820	7,296	3,402	6,776						
20. Rural Development	128,242.20	9.7%	12,470	953	1,390	6,024	1,935	2,168						
22. Posts and Telecommunications	46,212.00	16.9%	7,805	589	1,105	2,104	1,365	2,643						
25. Public Works and Transport	323,585.80	22.6%	72,993	16,452	25,482	9,424	7,669	13,965						
27. Tourism	54,161.70	36.3%	19,654	1,896	3,062	3,013	3,487	8,196						
29. Water Resources and Meteorology	74,511.40	11.4%	8,511	774	936	3,137	1,935	1,729						
35. Industry and Handicrafts	29,530.30	16.5%	4,874	638	685	994	1,152	1,406						
<b>V. Miscellaneous</b>	<b>1,060,229.00</b>	<b>0.5%</b>	<b>5,655.05</b>				<b>1,036.04</b>	<b>4,619.01</b>						
99.Unexpect Expenditure	1,060,229.00	0.5%	5,655.05				1,036.04	4,619.01						

# សេចក្តីសង្ខេបស្តីពីស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺជាស្ថិតិហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលរបស់រដ្ឋាភិបាល ។ គោលបំណងសំខាន់របស់ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺផ្តល់នូវជាមូលដ្ឋានជាទស្សនទាន ក៏ដូចជាផ្តល់គោលការណ៍សមស្រប សម្រាប់ការវិភាគ ការវាយតម្លៃ ការរៀបចំផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវា និងការបែងចែកចំណូលប្រកបដោយសមធម៌ និងប្រសិទ្ធិភាព ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចងក្រងស្តង់ដារស្ថិតិនេះឡើង និងកែសម្រួលជាបន្តបន្ទាប់ ដោយបានបន្ស៊ីអោយមានសង្គតភាពជាមួយនឹងប្រព័ន្ធស្ថិតិផ្សេងៗទៀត ដូចជាប្រព័ន្ធគណនីជាតិ (System of National Accounts) ជញ្ជីងទូទាត់ក្រៅប្រទេស (Balance of Payment) និងទន្ធប្រមូលរូបិយវត្ថុ (Monetary Aggregates) ជាដើម ។ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (Statement of Government Operations) និងរបាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ (Statement of Sources and Uses of Cash) ។

របាយការណ៍ប្រតិបត្តិការស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ជាតារាងស្ថិតិដែលបានធ្វើការកត់ត្រាលទ្ធផលតាមមូលដ្ឋានគណនីបង្ករ (Accrual Basic) នៅគ្រប់អន្តរកម្ម ក្នុងរយៈពេលគណនីយកម្មរបស់រដ្ឋាភិបាល រួមមានអន្តរកម្មដែលមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិសុទ្ធ ដូចជាប្រតិបត្តិការចំណូលនិងចំណាយ អន្តរកម្មនៅក្នុងទ្រព្យមិនមែនហិរញ្ញវត្ថុ ដែលនាំអោយមានបម្រែបម្រួលទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មក្នុងទ្រព្យហិរញ្ញវត្ថុនិងហិរញ្ញប្បទានដែលនាំអោយមានបម្រែបម្រួលទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។

របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីសកម្មភាពប្រតិបត្តិការលំហូរសាច់ប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានគណនីសាច់ប្រាក់ (Cash Basic) ។ របាយការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រើប្រាស់របស់រដ្ឋាភិបាល ។ របាយការណ៍ប្រភព និងការប្រើប្រាស់សាច់ប្រាក់នេះគឺជាការសរុបសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការចរន្ត អន្តរកម្មទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មទាក់ទងទៅនឹងទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។ របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ ឆ្លុះបញ្ចាំងអំពីការកត់ត្រា នៅពេលដែលមានប្រតិបត្តិការសាច់ប្រាក់ ។

ដោយផ្អែកលើមូលដ្ឋានប្រព័ន្ធគណនេយ្យ និងមូលដ្ឋាននៃការកត់ត្រាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំស្តង់ដារ GFS តាមទម្រង់របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល និងអមដោយតារាងប្រតិបត្តិការតាមផ្នែកចំនួនបីគឺចំណូល ចំណាយ និងទ្រព្យនិងបំណុល ។



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) ឆ្នាំ ២០១៥

Million Riels

តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

<b>STATEMENT OF GOVERNMENT OPERATIONS</b>	Jan-15	Feb-15	Mar-15	Apr-15	May-15	Jun-15	Jul-15	Aug-15	Sep-15	Oct-15	Nov-15	Dec-15
Accounting method:	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
<b>TRANSACTIONS AFFECTING NET WORTH:</b>												
<b>A1 Revenue</b>	<b>737,847.9</b>	<b>715,349.9</b>	<b>1,170,542.6</b>	<b>1,327,564.8</b>	<b>988,130.9</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
A11 Taxes	690,497.3	683,426.4	1,028,623.6	1,247,195.4	863,192.4	0.0	0.0	0.0	0.0	0.0	0.0	0.0
A12 Social contributions	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A13 Grants	1,952.6	0.0	3,124.9	39.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A14 Other revenue	45,398.0	31,923.4	138,794.0	80,330.4	124,938.5	0.0	0.0	0.0	0.0	0.0	0.0	0.0
<b>A2 Expense</b>	<b>378,521.2</b>	<b>498,436.6</b>	<b>574,743.1</b>	<b>431,654.8</b>	<b>433,564.9</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
A21 Compensation of employees	230,775.5	224,066.4	362,346.0	191,482.3	278,246.7	0.0	0.0	0.0	0.0	0.0	0.0	0.0
A22 Use of goods and services	86,812.9	74,252.1	59,805.7	63,317.6	61,888.1	0.0	0.0	0.0	0.0	0.0	0.0	0.0
A23 Consumption of fixed capital	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A24 Interest	1,568.9	33,160.8	41,348.9	849.3	11,162.7	0.0	0.0	0.0	0.0	0.0	0.0	0.0
A25 Subsidies	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A26 Grants	16,674.0	112,992.0	25,058.2	94,299.7	13,402.6	0.0	0.0	0.0	0.0	0.0	0.0	0.0
A27 Social benefits	37,875.7	41,139.4	67,998.0	60,549.4	53,106.6	0.0	0.0	0.0	0.0	0.0	0.0	0.0
A28 Other expense	4,814.1	12,825.8	18,186.3	21,156.5	15,758.2	0.0	0.0	0.0	0.0	0.0	0.0	0.0
<b>GOB Gross operating balance (1-2+23+NOBz)</b>	<b>359,326.7</b>	<b>216,913.3</b>	<b>595,799.4</b>	<b>895,910.0</b>	<b>554,565.9</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
<b>NOB Net operating balance (1-2+NOBz)<sup>c/</sup></b>	<b>359,326.7</b>	<b>216,913.3</b>	<b>595,799.4</b>	<b>895,910.0</b>	<b>554,565.9</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
<b>TRANSACTIONS IN NONFINANCIAL ASSETS:</b>												
<b>A31 Net Acquisition of Nonfinancial Assets</b>	<b>134,839.3</b>	<b>133,219.6</b>	<b>249,674.5</b>	<b>77,523.4</b>	<b>66,876.3</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
A311 Fixed assets	133,940.8	115,990.1	245,812.5	69,518.8	64,335.7	0.0	0.0	0.0	0.0	0.0	0.0	0.0
A312 Change in inventories	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A313 Valuables	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A314 Nonproduced assets	898.5	17,229.5	3,862.0	8,004.6	2,540.6	0.0	0.0	0.0	0.0	0.0	0.0	0.0
<b>NLB Net lending / borrowing (1-2+NOBz-31)</b>	<b>224,487.4</b>	<b>83,693.7</b>	<b>346,125.0</b>	<b>818,386.7</b>	<b>487,689.6</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
<b>TRANSACTIONS IN FINANCIAL ASSETS AND LIABILITIES (FINANCING):</b>												
<b>A32 Net acquisition of financial assets</b>	<b>-27,478.1</b>	<b>-267,579.6</b>	<b>493,049.7</b>	<b>262,568.9</b>	<b>595,178.1</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
A321 Domestic	-27,478.1	-267,579.6	493,049.7	262,568.9	595,178.1	0.0	0.0	0.0	0.0	0.0	0.0	0.0
A322 Foreign	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
<b>A33 Net incurrence of liabilities</b>	<b>-270,107.0</b>	<b>-437,547.9</b>	<b>-570,010.4</b>	<b>-944,606.9</b>	<b>62,908.1</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>	<b>0.0</b>
A331 Domestic	-336,318.3	-444,291.1	-729,281.2	-994,128.7	89,886.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A332 Foreign	66,211.4	6,743.2	159,270.7	49,521.9	-26,977.8	0.0	0.0	0.0	0.0	0.0	0.0	0.0

a/ Consolidation of budgetary, extrabudgetary, and social security funds (columns 1, 2, 3).

b/ Consolidation of central government, state governments, and local governments (columns 5, 6, 7).

c/ The net operating balance should *only* be calculated if consumption of fixed capital (23) has a nonzero value. Otherwise, only the gross operating balance should be calculated.

**ចំណាំ**



កាលបរិច្ឆេទទទួលទិន្នន័យដែលប្រើសម្រាប់ស្ថិតិហិរញ្ញវត្ថុ (TOFE) ខែ មិថុនា ឆ្នាំ ២០១៥ មានដូចខាងក្រោម:

1. ទិន្នន័យចំណូលថ្នាក់ជាតិ (ស្ថាប័នកណ្តាល និង មន្ទីរពេទ្យ) ត្រឹមថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៥
2. តារាងតុល្យភាពថ្នាក់ជាតិ ត្រឹមថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥
3. តារាងតុល្យភាព (មន្ទីរពេទ្យ និង ក្រុង) ត្រឹមថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥
4. ទិន្នន័យចំណាយ ត្រឹមថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៥
5. ទិន្នន័យកម្ចី និង អំណោយ ADB ត្រឹមថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៥ និង World Bank ត្រឹមថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៥
6. គណនីរដ្ឋាភិបាល (Credit Bank) ត្រឹមថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥

